

សុន្ទរកថា

**ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីស្តីទី
ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ
ខេត្តតាកែវ ថ្លែងក្នុងពិធីខួបលើកទី ១៥៤ ទិវាពិភពលោកភាគបាទក្រហម**

អង្គចន្ទក្រហម ៨ ឧសភា ២០១៧

សាខាកាតកបាទក្រហមកម្ពុជា ខេត្តតាកែវ

តាកែវ ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០១៧

- ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ
- សមាជិក-សមាជិកា យុវជន និងអ្នកស្ម័គ្រចិត្ត សាខាកាតកបាទក្រហមកម្ពុជាខេត្ត យុវជន កាយវិទ្ធិខេត្ត យុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ បងប្អូនជនរួមជាតិ ទាំងអស់ ជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងមានសេចក្តីរីករាយជាអនេកដោយបានមកចូលរួមនៅក្នុងពិធី **ខួបលើកទី ១៥៤ ទិវាពិភពលោកភាគបាទក្រហម អង្គចន្ទក្រហម ៨ ឧសភា ២០១៧** នៅសាខាកាតកបាទក្រហមកម្ពុជា ខេត្តតាកែវ ដែលតែងបានប្រារព្ធធ្វើឡើងក្នុងគោលដៅ រួមចំណែកលើកទឹកចិត្តខ្ពស់ដល់កិច្ចប្រតិបត្តិការនានា នៅក្នុងបុព្វហេតុមនុស្សធម៌ ជាពិសេសការជួយសំរាលទុក្ខលំបាករបស់បងប្អូនប្រជាជន ដែលទទួលរងនូវគ្រោះថ្នាក់ដោយសារគ្រោះមហន្តរាយគ្រោះអាសន្ននានា ហើយកំពុងត្រូវការនូវជំនួយសង្គ្រោះបន្ទាន់។

ជាការពិត ការប្រារព្ធមីទ្ធិញ្ញនាពេលនេះ បានបង្ហាញឱ្យប្រជាជនខេត្តតាកែវគ្រប់ៗរូបបានយល់ និងជ្រួតជ្រាបកាន់តែច្បាស់បន្ថែមទៀត អំពីសកម្មភាពមនុស្សធម៌ និងបញ្ហាប្រឈមជាសកលនានា ដែលបានក្លាយជាភ្នាក់ងាររួមនៃចលនាកាតកបាទក្រហម-អង្គចន្ទក្រហម ហើយចាំបាច់ត្រូវរួមគ្នាគិតគូរ និងរកដំណោះស្រាយ សម្រាប់ជួយសង្គ្រោះជនរងគ្រោះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព។ កិច្ចការទាំងនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ជាមួយអាជ្ញាធរខេត្ត ក្នុងការកាត់បន្ថយនូវអត្រា នៃភាពក្រីក្រ និងដោះស្រាយបាននូវ ទុក្ខលំបាកមួយចំនួនរបស់ប្រជាជន និងជនរងគ្រោះក្នុងខេត្ត។

ធៀតឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរសជនជាតិ-អន្តរជាតិ ដែលជានិច្ចកាលតែងតែអញ្ជើញចូលរួមក្នុងអង្គមីទ្ធិញ្ញ ដ៏មានសារៈសំខាន់របស់សាខាកាតកបាទក្រហមកម្ពុជាខេត្តតាកែវ និងជានិច្ចកាលតែងតែផ្តល់នូវការគាំទ្រ ក្តីសង្ឃឹម និងភាពកក់ក្តៅដល់ជនរងគ្រោះ គ្រួសារងាយរងគ្រោះទាំងឡាយ ជាពិសេសជនចាស់ជរា ជនគ្មានទីពឹង ស្ត្រីមេម៉ាយ កុមារកំព្រា អ្នករស់នៅ ជាមួយមេរោគអេដស៍-ជម្ងឺអេដស៍ ជាដើម។ ជាការពិត ទឹកចិត្ត និងកាយវិការដ៏សប្បុរសទាំងអស់នេះ គឺជាចរិតស្តែងចេញឱ្យឃើញ នូវការអនុវត្តតាមស្មារតីនៃ «វប្បធម៌ចែករំលែក» ក្នុងការជួយគ្នា

ទៅវិញទៅមក ដែលត្រូវធ្វើនៅគ្រប់ទីកន្លែង និងនៅគ្រប់ពេលវេលាដោយមិនរើសអើង នៅក្នុងគ្រា មានអាសន្ន ។ ជាងនេះទៅទៀតកិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ គឺជាការរួមចំណែកដ៏ធំធេង ដល់ការពួតផ្គុំកម្លាំងមនុស្សធម៌ និងសាមគ្គីធម៌ ដែលជាយន្តការជួយជំរុញឱ្យ សាខាកាកបាទក្រហម កម្ពុជាខេត្តតាកែវ កាន់តែមានកម្លាំងចិត្ត និងស្មារតី ទ្រឡើងថែមទៀត ក្នុងការបន្តបំពេញ តួនាទី និងភារកិច្ច របស់ខ្លួនឱ្យកាន់តែសកម្មខ្លាំងក្លា និងមានប្រសិទ្ធិភាពខ្ពស់ ។

ជាមួយគ្នានេះ ខ្ញុំសូមកោតសរសើរ និងសូមវាយតម្លៃខ្ពស់ ជាពិសេសជូនចំពោះ **សម្តេច កិត្តិព្រឹទ្ធសង្ហាត ម៉ីន រ៉ានី ហ៊ុនសែន ប្រធានភារកិច្ចក្រហមកម្ពុជា** ដែលមានទឹកចិត្ត មោះមុត សណ្តោសប្រណី ធ្វើការដោយឥតខ្ចាចនឿយហត់ ក្នុងដំណើរការសកម្មភាពមនុស្សធម៌ រួមជាមួយថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ មន្ត្រី បុគ្គលិក បណ្តាញអ្នកស្ម័គ្រចិត្ត និងក្រុមយុវជនស្ម័គ្រចិត្ត ទាំងអស់ នៃកាកបាទក្រហមកម្ពុជា ដែលបានផ្តល់ការគាំទ្រដ៏មុតមាំ និងសហការយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តសកម្មភាពមនុស្សធម៌ ក្នុងក្របខ័ណ្ឌនៃផែនការយុទ្ធសាស្ត្រទាំងអស់របស់កាកបាទ ក្រហមកម្ពុជា រហូតសម្រេចបាននូវសមិទ្ធិផលជាច្រើន ក្នុងការបំពេញបេសកកម្មជាប្រវត្តិសាស្ត្រ របស់ខ្លួនជូនជាតិ និងប្រជាជនយើង។

ក្នុងឱកាសនេះដែរ ខ្ញុំក៏សូមសម្តែងនូវការអបអរសាទរ និងសូមវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តមប្រធានកិត្តិយស លោកជំទាវប្រធានគណៈកម្មាធិការសាខា ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត យុវជនសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវទាំងអស់ ដែលបានលះបង់កម្លាំង កាយចិត្ត ស្មារតី ដើម្បីគាំទ្រ និងលើកកម្ពស់នូវកិច្ចប្រតិបត្តិការយ៉ាងសកម្ម លើការងារមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ។ ពិតណាស់ថា សកម្មភាពទាំងអស់នេះបាន និង កំពុងជំរុញឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ក៏ដូចជានៅអនុសាខា កាន់តែមានកម្លាំងចិត្ត ថែមទៀតក្នុងការបន្តបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យកាន់តែសកម្ម និងមានប្រសិទ្ធិភាព ទ្រឡើង។

ខ្ញុំសូមស្នើសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអ្នកស្ម័គ្រចិត្ត យុវជនសាខាកាកបាទក្រហម ខេត្ត កន្លងមកនេះ តែងបានធ្វើការប្រមូលផ្គុំកម្លាំង ផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចការ មនុស្សធម៌ ដោយបំពេញភារកិច្ចដោយការស្ម័គ្រចិត្ត លះបង់កម្លាំងកាយពេលវេលា ប្រើអស់ លទ្ធភាពធនធាន សម្ភារៈ ថវិកា ដែលមានក្នុងបុព្វហេតុ ជួយសម្រាលទុក្ខលំបាកជនងាយរងគ្រោះ និងជនរងគ្រោះនៅគ្រប់ទីកន្លែង ។ ដោយឡែក ប្រសិនបើយើងពិនិត្យមើលសកម្មភាពនៃអ្នក ស្ម័គ្រចិត្ត យុវជនសាខាកាកបាទក្រហមកម្ពុជាខេត្តវិញ យើងក៏មានមោទនភាពដែរដែលនៅក្នុង រយៈកាលកន្លងទៅនេះ សកម្មភាពភាពរបស់ពួកគេ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយ អាជ្ញាធរខេត្ត ក្នុងការកាត់បន្ថយនូវអត្រានៃក្រីក្រ ការលើកកម្ពស់សុខុមាលភាព និង កម្រិតជីវភាព រស់នៅរបស់ប្រជាជនយើងកាន់តែប្រសើរឡើងថែមទៀត ។ ជាក់ស្តែងក្នុងឆ្នាំ ២០១៦ កន្លងទៅនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានបំពេញនូវតួនាទីរបស់ខ្លួនយ៉ាងសកម្ម ដោយទទួលបាន ជោគជ័យយ៉ាងច្រើន និងប្រកបដោយប្រសិទ្ធិភាពខ្ពស់ ក្នុងបេសកកម្មមនុស្សធម៌ជួយសង្គ្រោះ ប្រជាជនរងគ្រោះ ។ ជាក់ស្តែងក្នុងឆ្នាំ ២០១៦ កន្លងទៅនេះដែរ យើងក៏មើលឃើញថា សាខា

កាកបាទក្រហម កម្ពុជាខេត្តតាកែវ តែងតែចូលរួមយ៉ាងសកម្មក្នុងការងារសង្គម ជួយសង្គ្រោះ ប្រជាជនរងគ្រោះដោយប្រការផ្សេងៗទៀត ដូចជាខ្យល់កន្ត្រាក់ រន្ទះបាញ់ស្លាប់ និងរហូស អគ្គិភ័យ លង់ទឹកស្លាប់ ជម្ងឺអេដស៍ ខ្សែភ្លើងឆក់ ធ្លាក់ពីលើដើមឈើស្លាប់ ចាស់ជរាទីទ័លក្រ ពិការ ពុលអាហារ កម្មកររោងចក្រដូលសន្លប់ និងគ្រួសារអតីតយុទ្ធជន បានចំនួន ៤.៤៣៤ គ្រួសារគ្រួសារ។

ដូច្នោះ យើងទាំងអស់គ្នាត្រូវបន្តរួមគ្នាគាំទ្រ ទាំងស្មារតី សម្ភារៈ និង ថវិកាដល់ចលនា និងសកម្មភាពរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ជាពិសេស ដើម្បីជំរុញ និងលើកទឹកចិត្តដល់ចលនា និង សកម្មភាព យុវជនកាកបាទក្រហមកម្ពុជា ។ ក្នុងន័យនេះដែរ ខ្ញុំសូមអំពាវនាវដល់កម្លាំងយុវជន ទាំងអស់ត្រូវ ស្វែងយល់ថា ការឈឺចាប់របស់ជនរងគ្រោះ ដែលកំពុងដង្ហើយហៅរកការសង្គ្រោះនោះ គឺជាការឈឺចាប់របស់ សង្គមទាំងមូល ហើយយុវជនយើងទាំងអស់ត្រូវបង្កើននូវសុឆន្ទៈមោះមុត ដើម្បីបុព្វហេតុមនុស្សធម៌ និង ការអភិវឌ្ឍន៍សង្គមតាមរយៈការចូលរួមនៅក្នុងចលនា និងសកម្មភាពរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ។

ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី!

យើងបានដឹងហើយថា ក្នុងពេលបច្ចុប្បន្ននេះ ពិភពលោកកំពុងជួបប្រទះនូវវិបត្តិនានាទាំង សេដ្ឋកិច្ច នយោបាយ ជម្លោះប្រដាប់អាវុធ ជម្លោះសាសនា និង កំណើននៃសេចក្តីត្រូវការធនធានធម្មជាតិ សម្រាប់បំពេញបន្ថែម ដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចនៃបណ្តាប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក ហើយជាពិសេស គឺបញ្ហាប្រឈមនឹងការប្រែប្រួលធាតុអាកាស និងការឡើងកម្ដៅនៃភពផែនដី ដែលបញ្ហាទាំងអស់នេះ គឺជាប្រធានបទថ្មីសម្រាប់ពិភពលោកទាំងមូល ។ ស្ថិតក្នុងសភាពការណ៍បែបនេះ ខ្ញុំយល់ថា ពិភពលោកនឹងជួបប្រទះគ្រោះមហន្តរាយធម្មជាតិធំៗជាច្រើនទៀត ដែលនឹងកើតឡើងជាហេតុជាបន្តបន្ទាប់ទៀត នៅពេលអនាគតខាងមុខនេះ ព្រមទាំងបង្កើតនូវជនរងគ្រោះជាច្រើនទៀត ដែលបញ្ហាប្រឈមទាំងនេះ ក៏នឹងបង្កជាមូលហេតុនៃការគំរាមដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការរស់នៅរបស់មនុស្សជាតិនៅលើពិភពផែនដីយើងនេះ ។ ក្នុងនោះប្រជាជន និងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើង ក៏នឹងទទួលផលប៉ះពាល់ពីបញ្ហាទាំងអស់នេះផងដែរ ហើយអាចនឹងបង្កើតជាបន្ទុកសម្រាប់ជាតិទាំងមូលផងដែរ ។

ក្នុងន័យនេះ យើងអាចវាយតម្លៃបានថា យើងនឹងមានតម្រូវការច្រើនថែមទៀតពីសកម្មភាព របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជាពិសេសតម្រូវការពីការចូលរួម របស់ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ។ ជារួមយើងបានដឹងហើយថា «នៅគ្រប់សម័យកាល គ្រប់សង្គម យុវជនមិនត្រឹមតែជាកម្លាំងដ៏ស្រួចស្រាវ មានកម្លាំងកាយ កម្លាំងចិត្ត និងស្មារតីភ្លឺស្វាង មានទឹកចិត្តក្លាហាន ពុះពារ ប្រយុទ្ធគ្រប់ឧបសគ្គ និង ទុក្ខលំបាកនានា ដោយគ្មានការរារាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងច្បាស់ណាស់ ថាយុវជន គឺជាសសរទ្រូងនៃបច្ចុប្បន្នភាព និងអនាគតរបស់ប្រទេសជាតិ » ទៀតផង ។ លក្ខណៈ ដ៏ពិសេសនេះហើយ បានធ្វើឱ្យយុវជនក្លាយទៅជាធនធានដ៏មានតម្លៃ មិនចេះរីងស្ងួត និង មិនអាចខ្វះបានឡើយ ហើយកាន់តែសំខាន់ ក្នុងចលនាមនុស្សធម៌របស់កាកបាទក្រហម-អង្គចន្ទក្រហម ។

តាមមតិស្នាគមន៍បង្ហាញថា រហូតមកដល់បច្ចុប្បន្ននេះ យុវជនសាខាកាកបាទក្រហម កម្ពុជាខេត្តតាកែវ មានចំនួនកើនដល់ ៣.៣៨៣នាក់ ហើយដែលបាន និងកំពុងធ្វើសកម្មភាព ចម្រុះវិស័យក្នុងភារកិច្ចជាភ្នាក់ងារ នៃការផ្លាស់ប្តូរឥរិយាបថក្នុងសហគមន៍ និងជាមិត្តអប់រំមិត្តនៅក្នុង គ្រឹះស្ថានសិក្សា កន្លែងបំពេញការងារ និង សកម្មភាពមនុស្សធម៌ជាច្រើនទៀត ។ តាមរយៈនេះដែរ ខ្ញុំជឿជាក់ថា សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ នឹងត្រូវបន្តតួនាទីក្នុងនាមជាសេនាធិការ ដ៏សំខាន់ឱ្យអាជ្ញាធរខេត្ត លើវិស័យមនុស្សធម៌ ដើម្បីរួមចំណែកជួយដោះស្រាយបញ្ហាទាំងអស់នោះ សម្រាប់ជាឧត្តមប្រយោជន៍ជាតិ និងប្រជាជន ព្រមទាំងការលើកកម្ពស់សេចក្តីថ្លៃថ្នូរគុណធម៌ តម្លៃ មនុស្សជាតិ និងការចូលរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនយើងផងដែរ ដូចអ្វីដែលយើងបានលើកឡើងថា (ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហម) ។ ក្នុងស្មារតី នេះដែរ ខ្ញុំសូមអំពាវអំនាវ បន្ថែមទៀតដល់ប្រជាជន មហាជនគ្រប់ស្រទាប់ជាន់ថ្នាក់ មន្ទីរ អង្គភាព អាជ្ញាធរដែនដីពាក់ព័ន្ធទាំងអស់ សូមបន្តខិតខំយកចិត្តទុកដាក់ចូលរួមចំណែក សហការគ្នាឱ្យកាន់ តែសកម្ម និងរស់រវើកថែមទៀតជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ដើម្បីឱ្យ សាខាមាន លទ្ធភាពដោះស្រាយបញ្ហាប្រឈមទាំងឡាយ ។ ចំពោះមុខនេះដែរយើងចាំបាច់ត្រូវបន្ត ជំរុញចលនា យុវជនសាខាកាកបាទក្រហមកម្ពុជាខេត្ត នេះឱ្យក្លាយជាកំលាំង ដ៏ស្រួចស្រាវពិតប្រាកដ មាន សុឆន្ទៈមុតមាំក្នុងការងារមនុស្សធម៌ ឈានទៅសម្រេចបាននូវស្មារតីដែលយើងបានកំណត់ឡើងគឺ (ធ្វើឱ្យបានកាន់តែច្រើនជាងមុន ធ្វើឱ្យបានកាន់តែល្អជាងមុន និងធ្វើឱ្យបានកាន់តែ ស៊ីជម្រៅ និង ទៅឱ្យបានកាន់តែឆ្ងាយជាងមុន)។

ឈរលើទស្សនៈទាំងអស់នេះ ដើម្បីរួមចំណែកដល់ការសម្រេចបានជោគជ័យ តាម ចក្ខុវិស័យរបស់កាកបាទក្រហមកម្ពុជា និងស្របតាមចក្ខុវិស័យរួមរបស់រាជរដ្ឋាភិបាល ក្នុងការ អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចជាតិយើង ខ្ញុំសូមលើកឡើងនូវអនុសាសន៍មួយចំនួន សម្រាប់សាខា កាកបាទក្រហមកម្ពុជាខេត្តតាកែវ និងអង្គភាពស្ថាប័នពាក់ព័ន្ធយកទៅអនុវត្ត ឱ្យមានប្រសិទ្ធភាព ដូចតទៅ:

ទី១. ត្រូវបន្តលើកកម្ពស់ស្មារតីជំរុញ និងលើកទឹកចិត្តបន្ថែមទៀតដល់យុវជន អ្នកស្ម័គ្រចិត្ត វ័យក្មេងរបស់យើងដែលបាន និងកំពុងតែសកម្មបំពេញភារកិច្ចរបស់ខ្លួននៅតាមកន្លែងនានា ដើម្បី បង្កើនប្រសិទ្ធភាព និងការទទួលខុសត្រូវ ។ ក្នុងនោះក៏ត្រូវបន្តការយកចិត្តទុកដាក់លើការពង្រឹង គុណភាពការងារដឹកនាំ គ្រប់គ្រងនៅគ្រប់ទីលំដាប់ថ្នាក់ផងដែរ ដើម្បីធានាឱ្យបាននូវវឌ្ឍនភាព នៃកម្លាំងមនុស្សធម៌វ័យក្មេង ឱ្យប្រព្រឹត្តទៅប្រកបដោយចីរភាព ។ ដោយឡែក ត្រូវបន្តជំរុញការ បណ្តុះបណ្តាលជំនាញ បំណិនជីវិត ជាក់ស្តែងដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការលើការប្រើប្រាស់ បច្ចេកវិទ្យា លើកកម្ពស់សមត្ថភាព និងការចូលរួមដោះស្រាយបញ្ហាប្រឈមក្នុងសង្គមជាតិ ។ ជាមួយ ត្រូវធ្វើឱ្យយុវជនមានសមត្ថភាព មុនពេលពួកគេជួយអ្នកដទៃ។

ទី២. ត្រូវទទួលស្គាល់តួនាទីដ៏មានសារៈសំខាន់របស់យុវជន ដែលជាភ្នាក់ងារនាំឱ្យមានការ ផ្លាស់ប្តូរឥរិយាបថនៅក្នុងគ្រប់ស្រទាប់សង្គម ទាំងនៅក្នុងមជ្ឈដ្ឋានថ្នាក់ដឹកនាំ និងនៅតាម សហគមន៍មូលដ្ឋាន ។ តាមរយៈនេះ យើងត្រូវបន្តបំផុសចលនាយុវជន ឱ្យពួកគេយល់ពីតម្លៃ និង

សក្តានុពលរបស់ខ្លួន ដោយធ្វើឱ្យទឹកចិត្តរបស់យុវជន បានផ្សារភ្ជាប់គ្នាជាមួយនឹងការឈឺចាប់របស់ ជនរងគ្រោះដើម្បីជំរុញដល់ការចូលរួមក្នុងចលនាមនុស្សធម៌របស់កាកបាទក្រហម-អង្គចន្ទក្រហម។

ទី៣. ជំរុញយុវជនឱ្យកាន់តែខ្លាំងថែមទៀត ក្នុងការកសាង និងអនុវត្តផែនការលើកម្ពស់ សមត្ថភាពសហគមន៍ និងការងារសង្គ្រោះជនរងគ្រោះ ទាំងយុវជននៅក្នុងគ្រឹះស្ថានសិក្សា កន្លែង ការងារ និងសហគមន៍។

ទី៤. ត្រូវបន្តផ្ដោតការយកចិត្តទុកដាក់បន្ថែមទៀតដល់យុវជន ក្នុងសកម្មភាព មិត្តអប់រំមិត្ត ទាំងក្នុង និងក្រៅប្រពន្ធន៍ ទាំងនៅក្នុងសហគមន៍ សាលារៀន កន្លែងការងារ ដែលកិច្ចការនេះ ជាវិធានការទប់ស្កាត់ និង លុបបំបាត់ចោលនូវសកម្មភាពអវិជ្ជមាននានា ដែលបង្កផលប៉ះពាល់ដល់ សុខសុវត្ថិភាព និងសណ្តាប់ធ្នាប់នៅក្នុងសង្គម និងជាពិសេស ជួយសហគមន៍ ក្នុងការឆ្លើយតបបាន យ៉ាងប្រសើរទៅនឹងគ្រោះមហន្តរាយ លើកកម្ពស់ការអប់រំ ថែទាំសុខភាព និងការកសាងវប្បធម៌ អហិង្សា និង សន្តិភាព។

ក្នុងន័យដូចបានលើកឡើងមកនេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា យើងទាំងអស់គ្នានឹងបន្ត អនុវត្តសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃនេះ ទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន និងប្រកាន់ជាប់ ជានិច្ចនូវការប្តេជ្ញាចិត្តបំពេញបេសកកម្មរបស់ខ្លួន ដោយឈរលើស្មារតីយកចិត្តទុកដាក់បន្តពង្រឹង និងពង្រីកការទទួលខុសត្រូវខ្ពស់ អភិវឌ្ឍស្ថាប័ន និងធនធាន ឈានទៅការកសាងបាននូវសង្គមមួយ ដែលគោរពដល់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ មានការរស់នៅប្រកបដោយសុខុមាលភាព សេចក្តីថ្លៃថ្នូរ និង សេចក្តីសុខក្សេមក្សាន្ត ក្នុងនាមជាមនុស្សជាតិនៅលើភពផែនដី ។ ទន្ទឹមនេះ យើងក៏ត្រូវចូលរួមចំណែកធានាឱ្យបាននូវភាពគ្រប់គ្រាន់ និងស្ថិរភាពហិរញ្ញវត្ថុរបស់សាខាកាកបាទ ក្រហមកម្ពុជាខេត្ត ដើម្បីឱ្យស្ថាប័នមួយនេះបន្តបេសកកម្មក្នុងបុព្វហេតុសង្គ្រោះប្រជាជនរបស់យើង ឱ្យរួចផុតពីភាពងាយរងគ្រោះ ការឈឺចាប់ និង បង្កើនបាននូវទំនាក់ទំនងកាន់តែស្អិតរមួតជាមួយ បណ្តាសហគមន៍ប្រជាជនងាយរងគ្រោះនៅទូទាំងខេត្ត។

ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី!

ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណ និងសេចក្តីកោតសរសើរដោយស្មោះជូនចំពោះថ្នាក់ ដឹកនាំ មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជនសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងមន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ ដែលជានិច្ចកាលតែងបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការ បំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យទទួលបាននូវជោគជ័យ និងសមិទ្ធផលដ៏ធំធេង ដែលឆ្លើយ តបបានយ៉ាងស័ក្តិសម និងទាន់ពេលវេលាទៅនឹងតម្រូវការជាបន្ទាន់ នៃការងារជួយសង្គ្រោះ ជនរងគ្រោះ។

ឆ្លៀតក្នុងឪកាសនេះដែរ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី នាឯកញ្ញា សប្បុរសជន អង្គការមិនមែន រដ្ឋាភិបាលជាតិ អន្តរជាតិ និងដៃគូសហប្រតិបត្តិការទាំងអស់ ដែលបានចូលរួមជួយគាំទ្រជាថវិកា សម្ភារៈ ស្មារតី និង បច្ចេកទេស សម្រាប់ប្រតិបត្តិការមនុស្សធម៌របស់សាខាកាកបាទក្រហម កម្ពុជាខេត្តតាកែវ នៅគ្រប់កាលៈទេសៈ។

នៅទីបញ្ចប់នេះ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ សប្បុរសជន អ្នកស្ម័គ្រចិត្ត យុវជនសាខាកាកបាទក្រហម កម្ពុជាខេត្តតាកែវ និង សមាជិក-សមាជិកា អង្គមីទ្ធិញ្ញទាំងមូល សូមប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមអរគុណ!